

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

Kingdom of Cambodia  
Nation Religion King

**ក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
Ministry of Industry and Handicraft

**វិទ្យាស្ថានស្តង់ដារកម្ពុជា**  
Institute of Standards of Cambodia



**ពាក្យសុំចុះបញ្ជី ជាតំណាងក្រុមហ៊ុន-រោងចក្រ**  
**ក្នុងការនាំចូល/ផលិតផលគ្រឿងយន្ត**

Application form for Representative for Companies-Factories to Imported/produces  
Automotive spare part Product

**ក្រុមហ៊ុន/មូលដ្ឋានផលិតកម្ម ៖** .....  
Companies/Manufactures : .....

សម្រាប់មន្ត្រីជំនាញ :  
លេខ : .....

ថ្ងៃ ខែ ឆ្នាំ ២០.....

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

រូបថតទំហំ

4 x 6

**ពាក្យសុំចុះបញ្ជី ជាតំណាងក្រុមហ៊ុន-រោងចក្រ**

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ ( ជាអក្សរខ្មែរ ) ៖ ..... ( ជាអក្សរឡាតាំង ) ៖ .....  
ថ្ងៃខែឆ្នាំកំណើត ៖ ..... ជនជាតិ ..... សញ្ជាតិ .....  
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ/លិខិតឆ្លងដែនលេខ ..... ចុះថ្ងៃទី.....  
មុខរបរបច្ចុប្បន្ន ..... ក្រុមហ៊ុន/មូលដ្ឋានផលិតកម្ម.....  
មានអាសយដ្ឋានបច្ចុប្បន្ន ៖ ផ្ទះលេខ ..... ផ្លូវ/វិថី ..... ភូមិ .....  
ឃុំ/សង្កាត់ ..... ស្រុក/ខណ្ឌ/ក្រុង ..... ខេត្ត/រាជធានី.....  
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ ៖ ..... ចុះថ្ងៃទី..... ថ្ងៃផុតសុពលភាព.....  
ប័ណ្ណប៉ាតង់លេខ ៖ ..... ចុះថ្ងៃទី..... របស់អគ្គនាយកដ្ឋានពន្ធដារ  
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាព .....  
ទូរស័ព្ទការិយាល័យលេខ ៖ ..... ទូរសារលេខ ៖ .....  
ទូរស័ព្ទផ្ទះលេខ ៖ ..... អ៊ីម៉ែល/Email ៖ .....

**សូមគោរពជូន**

**ឯកឧត្តមប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា**

**កម្មវត្ថុ** ៖ សំណើសុំចុះបញ្ជី ជាតំណាងក្រុមហ៊ុន-រោងចក្រ ៖ .....  
ជាតំណាងក្រុមហ៊ុន-រោងចក្រ ផលិតឬ នាំចូលផលិតផលគ្រឿងយន្ត។  
អត្ថន័យដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំសូមគោរពជម្រាបជូនឯកឧត្តមប្រធានមេត្តា  
ជ្រាបថា អនុលោមទៅតាមច្បាប់ស្តីពីស្តង់ដារកម្ពុជា ក្រុមហ៊ុន/មូលដ្ឋានផលិតកម្មរបស់ខ្ញុំបាទ/នាងខ្ញុំ សូមស្នើចុះ  
បញ្ជី ជាតំណាងក្រុមហ៊ុន-រោងចក្រ ..... ដើម្បីនាំ  
ចូល/ផលិត នូវផលិតផលគ្រឿងយន្ត។

**ជូនភ្ជាប់មកជាមួយនូវ៖**

- ១. ច្បាប់ចម្លងប្រកាសបង្កើតរោងចក្រ និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្ម( បើមាន ) ( ១ច្បាប់ )
- ២. ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប៉ាតង់ ឬឯកសារគតិយុត្តិដែលមានតម្លៃស្នើ ( ១ច្បាប់ )
- ៣. ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលនៅមានសុពលភាព ដោយមានការ  
បញ្ជាក់ចម្លងត្រឹមត្រូវតាមច្បាប់ដើម ( ១ច្បាប់ )

**បញ្ជាក់** ៖ ពាក្យសុំនេះមិនអាចដកយកទៅវិញបានឡើយក្រោយពេលចុះលេខចូលរដ្ឋបាលរួច

៤. គំនូសប្លង់បង្ហាញពីទីតាំងរបស់ក្រុមហ៊ុន-រោងចក្រ

( ១ច្បាប់ )

៥. ឯកសារទាក់ទងផ្សេងៗទៀត ( បើចាំបាច់ ) ។

អាស្រ័យហេតុនេះ សូមឯកឧត្តមប្រធាន មេត្តាចុះបញ្ជី ជាតំណាងក្រុមហ៊ុន/រោងចក្រ ក្នុងការនាំចូល/ ផលិត នូវផលិតផលគ្រឿងយន្ត ដល់ខ្ញុំបាទ/នាងខ្ញុំ ដោយក្តីអនុគ្រោះ។

សូមឯកឧត្តមប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ/នាងខ្ញុំ។

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០.....  
ហត្ថលេខា ឬស្នាមមេដៃអ្នកស្នើសុំ ( ប្រាប់ត្រាក្រុមហ៊ុន )